

# ការណែនាំ ការស្នើសុំប្រាក់ជំនួយចំពោះអ្នកដែលបានបញ្ឈប់ការងារ ដោយសារបញ្ហារ៉ូសកូរ៉ូណាថ្មី

ចំពោះកម្មករកម្មករណាដែលបានធ្វើការនៅក្នុងក្រុមហ៊ុនខ្នាតតូចនិងមធ្យមដែលត្រូវបានគេបញ្ឈប់ ការងារដោយសារតែឥទ្ធិពលនៃការឆ្លងមេរោគកូរ៉ូណាថ្មី ហើយមិនអាចទទួលបានប្រាក់ឧបត្ថម្ភពេល យប់សម្រាក និង ត្រូវបានផ្តល់ប្រាក់ជំនួយដោយស្របច្បាប់ត្រឹមត្រូវទោះបីម៉េចធ្វើការងារតិចឬការធ្វើ ការងារប្តូរវេន្តក៏អាចស្នើសុំប្រាក់ជំនួយបានផងដែរ។

## វិធីគណនាទឹកប្រាក់ជំនួយ

ការគណនាទឹកប្រាក់ជំនួយដោយប្រើប្រាស់បន្តដូចខាងក្រោម៖

$$\left( \text{ប្រាក់ឈ្នួលគិតជាមធ្យម ក្នុងៗថ្ងៃមុនឈប់ សម្រាកពីការងារ} \right) \times 80\% \times \left( \text{ចំនួនថ្ងៃក្នុងខែនីមួយៗ (៣០ថ្ងៃឬ៣១ថ្ងៃ)} - \text{ចំនួនដែលធ្វើការហើយកម្ម ករបានឈប់សំរាក} \right)$$

① ទឹកប្រាក់ដែលបង់ជូនក្នុងៗថ្ងៃ (កំណត់ត្រឹម១១,០០០ យ៉េន)

② ចំនួននៃការឈប់សម្រាក

- ចំពោះក្នុងមួយថ្ងៃការបន្តយ៉ាងធ្វើការពី៤ម៉ោងសល់ៗម៉ោងហើយយ៉ាងធ្វើការមានការថយចុះ ដោយសារតែក្រុមហ៊ុនបើកអាជីវកម្មរយៈពេលខ្លីៗ ប្រសិនបើអ្នកធ្វើការតិចជាង ៤ ម៉ោងក្នុងៗថ្ងៃនោះអ្នកនឹង ត្រូវបានគេគិតអោយឈប់សំរាករយៈពេលកន្លះថ្ងៃក្នុងៗថ្ងៃ។
- ចំពោះក្នុងមួយសប្តាហ៍ការបន្តយកការងារចាប់ពី៥ថ្ងៃទៅ៧ថ្ងៃ ហើយខ្លះក៏ត្រូវបានឈប់សម្រាកផងដែរ។ (អាចស្នើសុំប្រាក់ជំនួយបានមិនរាប់បញ្ចូលថ្ងៃដែលបានធ្វើការក្នុងចំនួននៃការឈប់សម្រាក)

## លក្ខខណ្ឌទទួលបានប្រាក់ជំនួយ

លក្ខខណ្ឌខាងក្រោមសម្រាប់អ្នកដែលអាចទទួលបាន៨០% នៃប្រាក់ឈ្នួលមុនថ្ងៃឈប់សម្រាក (ប្រាក់ប្រចាំថ្ងៃកំណត់ត្រឹម១១,០០០ យ៉េន) នឹងត្រូវបង់តាមនៃចំនួននៃការឈប់សម្រាក ៗបញ្ជាក់ វា មិនមានជាបន្តកទៅលើម្ចាស់អាជីវកម្មឡើយ។

- ① ចាប់ពីថ្ងៃទី១ ខែមេសាឆ្នាំទី២០២០ រហូតដល់ចុងខែឧសភា ត្រូវបានបិទបញ្ឈប់ការប្រកាសអាសន្ន ប្រសិនបើកម្មករណាដែលបានបញ្ឈប់ការងារដោយសារតែរីករាលដាលនៃការឆ្លងមេរោគថ្មីនេះនៅ ក្រុមហ៊ុនខ្នាតតូចនិងមធ្យមដែលត្រូវបានបិទដោយម្ចាស់អាជីវកម្ម។
- ② អ្នកដែលមិនបានទទួលប្រាក់ឈ្នួល(ប្រាក់ឧបត្ថម្ភពេលយប់សម្រាក)ពេលឈប់សម្រាកពីការងារ ។

ពោលគឺការងារប្តូរវេន្ត ប្រចាំថ្ងៃប្រការងារពេញម៉ោងដែលអាចបន្តទិដ្ឋការស្នាក់នៅក្នុងភាពជាក់ស្តែងហើយ អាចស្នើសុំក្នុងខែនៃការដាក់ពាក្យដែលមានការព្រមព្រៀងពីម្ចាស់អាជីវកម្មក្នុងការឈប់សម្រាកពីការងារ មាន ការបញ្ជាក់អំពីការស្នើសុំប្រាក់ជំនួយ \* អ្នកនឹងមានសិទ្ធិទទួលបានការស្នើសុំប្រាក់ជំនួយបាន។

※ ទោះបីភាពជាក់ស្តែងនៃការឈប់សម្រាកការងារមិនបានបញ្ជាក់ក៏ដោយខាងក្រោមនេះក៏អាចដាក់ពាក្យស្នើសុំបាន

- ① តារាងការងារប្រចាំខែដែលមានការសរសេរសុំប្រាក់ជំនួយផ្សេងៗ អំពីថ្ងៃធ្វើការដាក់លក្ខដុំថយ "ធ្វើការនៅថ្ងៃទី ... ក្នុងមួយសប្តាហ៍" នៅក្នុងក្នុងត្រាលក្ខណ៍ការងារ។ បើទោះបីវាជាក្នុងត្រាក៏ដោយករណីដែលមានការបញ្ជាក់ ច្បាស់លាស់ពីម្ចាស់អាជីវកម្មថាលក្ខណ៍ការងារនេះគឺត្រឹមត្រូវ។
- ② មុនខែដែលត្រូវបញ្ឈប់ការងារចំពោះអ្នកដែលបានធ្វើការលើសពី ៤ ថ្ងៃក្នុងមួយសប្តាហ៍ហើយចន្លោះលើសពី ៦ ខែដោយផ្អែកលើរបាយការណ៍ប្រាក់ខ្ចី។ ប្រសិនបើក្រុមហ៊ុនមិនមានផលប៉ះពាល់នៃការឆ្លងរីករាលដាលនៃជំងឺកូរ៉ូណាទេនោះ ហើយស្ថិតក្នុងលក្ខខណ្ឌគ្រប់គ្រងអាចមានសិទ្ធិស្នើសុំប្រាក់ជំនួយបាន (បញ្ជាក់ការស្នើសុំប្រាក់ជំនួយពេល យប់សម្រាកការងារនេះគឺមិនសំដៅតែការបង់ប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូរ៉ូណា តែមួយមុខនោះ ទេ។)

# របៀបស្នើសុំ

ការស្នើសុំមានពីរប្រភេទគឺតាមប្រព័ន្ធអ៊ីនធឺណែតឬផ្ញើតាមប្រៃសណីយ៍ (អ្នកក៏អាចដាក់ពាក្យសុំតាមរយៈម្ចាស់អាជីវកម្មបានដែរ)

- [ឯកសារត្រូវការ]** (1) ពាក្យស្នើសុំ (2) ឯកសារបញ្ជាក់អំពីការស្នើសុំប្រាក់ជំនួយដែលមានការព្រមព្រៀងសហការពីម្ចាស់អាជីវកម្ម\* (3) ឯកសារបញ្ជាក់អត្តសញ្ញាណ (ថតចម្លងប័ណ្ណបើកបរជាដើម)
- (4) ឯកសារបញ្ជាក់គណនីធនាគារ (ថតចម្លងកាតពន្ធដារជាដើម)
- (5) ឯកសារដែលបញ្ជាក់អំពីប្រាក់ឈ្នួលមុនពេលយប់សម្រាកការងារ (ថតចម្លងក្រដាសប្រាក់ខែជាដើម)
- \*ប្រសិនបើអ្នកមិនបានទទួលការសហការពីម្ចាស់អាជីវកម្មរៀបឯកសារបញ្ជាក់ការស្នើសុំប្រាក់ជំនួយសម្រាប់សេវាបញ្ជាក់នៅលើក្រដាសស្នើសុំប្រាក់ជំនួយហើយអ្នកអាចដាក់ពាក្យស្នើសុំបាន។

- ប្រសិនបើអ្នកដាក់ពាក្យតាមប្រព័ន្ធអ៊ីនធឺណែតសូមចូលមើលគេហទំព័រវេបសាយពិសេសរបស់ក្រសួងសុខាភិបាលខាងក្រោម។
- ប្រសិនបើអ្នកដាក់ពាក្យផ្ញើតាមប្រៃសណីយ៍សូមផ្ញើទៅអាសយដ្ឋានខាងក្រោមនេះ។

〒600-8799 日本郵便株式会社 京都中央郵便局留置  
厚生労働省 新型コロナウイルス感染症対応休業支援金・給付金担当 行

## រយៈពេលដែលអាចស្នើសុំនិងថ្ងៃផុតកំណត់នៃការដាក់ពាក្យ

រយៈពេលការឈប់សម្រាកការងារ	ថ្ងៃផុតកំណត់នៃការដាក់ពាក្យ
ខែតុលា ឆ្នាំ២០២០~ខែធ្នូ ឆ្នាំ២០២០	ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២១
ចាប់ពីខែមករា រហូតដល់ខែកុម្ភៈ ឆ្នាំ២០២១ គឺបានលុបចោលការប្រកាសអាសន្នទូទាំងប្រទេស *ការប្រកាសអាសន្នគឺសន្មតថាប្រកាសរហូតដល់ចុងខែមេសា ឆ្នាំ២០២១	ចុងខែមីនា ឬរហូតដល់ចុងខែមេសា *ប្រសិនបើការប្រកាសនូវរហូតដល់ចុងខែមេសា នោះនឹងពន្យារដល់ចុងខែកក្កដា

- \* អាចដាក់ពាក្យស្នើសុំនៅខែបន្ទាប់បានក្រោយពេលសម្រាកពីការងារ។  
(ឧទាហរណ៍: ប្រសិនបើឈប់នៅខែមករាអ្នកអាចដាក់ពាក្យចាប់ពីថ្ងៃទី ១ ខែកុម្ភៈបាន)
- \* ទោះបីឈប់សម្រាកការងារចន្លោះខែមេសា ~ កញ្ញា ឆ្នាំ២០២០ ក្នុងករណីខាងក្រោមក៏អាចស្នើសុំប្រាក់ជំនួយបានដែរ។
  - អ្នកទទួលបានឧត្តប័ណ្ណប្រកាសឈប់សម្រាកការងារនៅថ្ងៃទី ១០ ខែតុលា (\*)  
→ រហូតដល់ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២១ ចំពោះអ្នកដែលមានសេចក្តីថ្លែងការណ៍បញ្ជាក់នោះអ្នកអាចមានសិទ្ធិស្នើសុំបាន។
  - ចំពោះអ្នកសំរេចទទួលបានប្រាក់ជំនួយ (មិនទទួលបាន) តែចំណាយពេលយប់ក្នុងការដាក់ពាក្យស្នើសុំបន្ទាប់បានផុតកំណត់  
→ ប្រសិនបើការសំរេចត្រូវទទួលបាន (ឬមិនទទួលបាន) ក្នុងរយៈពេល១ខែគឺអាចដាក់ពាក្យស្នើសុំម្តងទៀត។

(\*) • ចំពោះអ្នកធ្វើការប្តូរវេន ធ្វើការប្រចាំថ្ងៃ ឬអ្នកដែលធ្វើការងារអោយគ្រូបង្រៀនហាក់កែន  
• ករណីបិទមជ្ឈមណ្ឌលលក់ទំនិញដោយសារតែការផ្លាស់ប្តូរការគ្រប់គ្រងអាជីវកម្មនៅខាងក្រៅ  
• ក្រៅពីខាងលើនេះការមានក្នុងត្រាល័ត្រឡប់បញ្ជាក់ការងារច្បាស់លាស់(ធ្វើការនៅថ្ងៃទី ● ក្នុងមួយសប្តាហ៍) ករណីបញ្ឈប់ការងារកម្មករដោយមិនសមស្របតាមកាលៈទេសៈរបស់កម្មករធ្វើការ

## សាកសួរព័ត៌មានតាមរយៈ

- ព័ត៌មានលម្អិតស្តីពីរបៀបការស្នើសុំប្រាក់ជំនួយពេលឈប់សម្រាកសូមមល់ទៅមជ្ឈមណ្ឌលក្រសួងសុខាភិបាល ការស្នើសុំប្រាក់ជំនួយពេលសម្រាកការងារដោយសារការឆ្លងវីរុសថ្មីរបស់ក្រសួងសុខាភិបាលសូមមល់ទៅលេខខាងក្រោម ទូរស័ព្ទលេខ ០១២០-២២១-២៧៦ ច័ន្ទ~សុក្រ ៖ ១០~២០ : ០០ / លើវីរុសថ្មីថ្ងៃបុណ្យ ៖ ១០~១៧ : ១៥

ក្រៅពីនេះទាក់ទងនឹងសំណួរចម្លើយនិងការទាញយកពាក្យស្នើសុំចេញពីប្រព័ន្ធអ៊ីនធឺណែតសូមចូលទៅវេបសាយខាងក្រោមដោយសរសេរពាក្យថា「休業支援金」  
<https://www.mhlw.go.jp/stf/kyugyoshienkin.html>



- ព័ត៌មានពិគ្រោះយោបល់អំពីការងារទូរទៅ  
សូមមល់ទៅអ្នកពិគ្រោះយោបល់អំពីការងារទូរទៅដែលទាក់ទងការស្នើសុំប្រាក់ជំនួយពេលឈប់សម្រាកនិងការងារមានបញ្ហានៅកន្លែងធ្វើការជាដើម។ ការិយាល័យពិគ្រោះយោបល់ការងារទូរទៅគឺមានទីតាំងនៅគ្រប់ខេត្តក្រុងនៅរដ្ឋបាលខេត្តនិងការិយាល័យរដ្ឋាករកិច្ចការងារទូរទៅស្តីពីការបណ្តេញចេញ ការព្យួរឈ្មោះ ការផ្លាស់ប្តូរកន្លែងធ្វើការ ការមិនបង់ប្រាក់ឧបត្ថម្ភពេលឈប់សម្រាក ការស្តីបន្ទោស ការរើសអើង ការប្រើកំលាំងយ៉ាងដើម អាចពិគ្រោះបានអំពីបញ្ហាការងារលើគ្រប់វិស័យ។  
<https://www.mhlw.go.jp/general/seido/chihou/kaiketu/soudan.html>

